



## ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សាខាភ័ណ៌

នគរបាលនិងអគ្គន៍ះ  
លេខ : ...៩៧.១...៩៩៩៩.២៣

### អតិថិជ្ជកម្ម

ឈ្មោះ

ការដែលស្នើឱ្យបានលក្ខណៈ ឬឯក្រឹមដែលមិនអាចត្រូវការពារបានបាន

ឬការបង្កើតឡើងដែលមិនអាចត្រូវការពារបានបាន

### នគរបាលនិងអគ្គន៍ះ

- បានយើងបានលក្ខណៈ នៃព្រះរាជាណាចក្រកម្ពុជា
- បានយើងបានលក្ខណៈ លេខ នស / រកម / ០៩០៤ / ០០១ ចុះថ្ងៃទី ៣១ ខែ កញ្ញា ឆ្នាំ ២០០៤ ដែលប្រកាសឱ្យប្រើប្រាប់មួយពេលវេលាដែល សំដើរនានាទុកដាក់ដើរការជាប្រការពីនេះដោយជាតិ
- បានយើងបានលក្ខណៈ លេខ នស / រកត / ០៩០៤ / ១៩៤ ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានយើងបានលក្ខណៈ លេខ នស / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការរួចរាល់បច្ចុប្បន្ន និងការប្រព័ន្ធដែលត្រូវការប្រើប្រាប់ស្តីពីការរួចរាល់បច្ចុប្បន្ន
- បានយើងបានលក្ខណៈ លេខ នស / រកត / ០៩៩៦ / ០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានយើងបានលក្ខណៈ លេខ ៦៥ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរួចរាល់បច្ចុប្បន្ន និងការប្រព័ន្ធដែលបង្កើតក្រសួងការពារជាតិ
- តាមសំណើរបស់សហគម្រោះក្រសួងការពារជាតិ

### នៅ ៦ ត្រូវ នៅ

#### អាសយដ្ឋាន ..

ត្រូវបានរៀបចំឡើលទនាសម្រាត និងប្រើប្រាប់ខ្លួនការពារជាតិ មកជាអគ្គលេខាដីការដ្ឋាន ក្រសួងការពារជាតិ ដែលមានខ្លួនរាយដ្ឋានម្រោះ និងនាយកដ្ឋានបិចចំណុះដុះដូចខាងក្រោម :

- ឧទ្ទកាលយោងម្រី
- នាយកដ្ឋានអគ្គល់ឯកសារ
- នាយកដ្ឋានកិច្ចការផ្តែម
- នាយកដ្ឋានសរប

### **ទាំង ១ ~**

ឧទ្ទកាលយោងម្រីមានក្នុងនៅក្នុង មាត្រាជាន់ ជំពូកទី ៦នៃអន្តរកិច្ចលេខ ២០ អន្តរក.បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៦ ត្រួតពិនិត្យការរៀបចំ និងការប្រព្រឹត្តទទួលបានការស្វែងរក និងរាយការជាតិ ។

### **ទាំង ២ ~**

នាយកដ្ឋានអគ្គល់ឯកសារ មានក្នុងនៅក្នុង និងការកិច្ច ដែលខាងក្រោម :

- អគ្គល់រាល់លិខិតស្សាម ឯកសារ កិច្ចព្រមព្រៀងយោច និងឯកសារធ្វើនៅឡើត ។
- រក្សាសុវត្ថិភាព និងការរាល់ដាក់រាល់ឯកសារ
- ប្រមូលឯកសារតាមបណ្តាលស្ថាប័ន កងឯកភាព ក្នុងកងយោចពលខេមរក្សាមិន ដើម្បីចង្រោះ និងអគ្គល់ ទុក្ខុងបណ្តាលស្ថាប័នក្រសួងការពារជាតិ ។

### **ទាំង ៣ ~**

នាយកដ្ឋានអគ្គល់ឯកសារ ត្រូវបានដឹកនាំដោយ ប្រធាននាយកដ្ឋានមួយឱ្យបាន និងអនុប្រធាននាយកដ្ឋាន មួយចំនួន ជាដំឡើយការ ។

### **ទាំង ៤ ~**

នាយកដ្ឋានកិច្ចការផ្តែម មានក្នុងនៅក្នុង និង ការកិច្ច :

- ជាឌីរឈោះសម្រាប់ ទំនាក់ទំនេ សំរស់រោល ទទួល និងបានិខិតស្សាម រវាយក្រសួងការពារជាតិ ជាមួយ ស្ថាប័នកងឯកភាពយោច ក្រោមឱវាទរបស់ក្រសួងការពារជាតិ បណ្តាលស្ថាប័នសិរិលចំណេះ រាជរដ្ឋការិបាល ស្ថាប័នកិច្ចសការ-រដ្ឋសកា និងអនុការនាយក ។
- អនុវត្ត និងរៀបចំ ធើិស៊យរដ្ឋបាលទុកចាំកងកងយោចពលខេមរក្សាមិន និងធានាប្រសិទ្ធភាព សុវត្ថិភាព ផ្តែមឱ្យបានទាន់ពេលវេលា ។
- ថ្ងៃការធ្វើព្រាយរាល់ លិខិតស្សាម លិខិតបទដ្ឋានទាំងអាយរបស់ក្រសួងការពារជាតិ និងស្ថាប័នធ្វើឡើង ឡើត ដែលបានសម្រេចប្រកាសឱ្យប្រើជាសាធារណៈ ។
- មានការកិច្ចទិន្នន័យ កិច្ចរាល់ដឹកនាំលិខិតស្សាមឱ្យបានត្រួតពិនិត្យ តាមខំបបនៅផ្តែម តាមចំណាំនូវកម្ម ដាក់កំណត់បង្ហាញ សង្គមបន្ទីមសារអនុបទ ដាក់ចូលច្នាក់ដឹកនាំ ពិនិត្យ សម្រេច តាមចំណាំនូវកម្ម ។

- សរស់សិទ្ធិកអគ្គិភ័យធម្មបង្កើត ឬមួយក្នុងពិធីផ្សេងៗ និងឱទាបញ្ចប់របស់វា។
- រួចរាល់ដោយពុម្ពិទ្ធិស្ថាមផ្សេងៗ សម្រាប់ដំណើរការការងារ ឪប្រព័ន្ធដោយប្រជាធិបតេយ្យ។
- សហការរួចរាល់ដំណើរការការងារ ឪប្រព័ន្ធដោយប្រជាធិបតេយ្យ ដូចជា កំន្លែងបង្កើតឯកសារ សន្តិសាតរបស់ក្រសួង។

### ទំនាក់ទំនង ១ ..

នាយកដ្ឋានសរុប នានាត្រូវបានដឹកនាំដោយ ប្រធាននាយកដ្ឋានមួយរូប និងអនុប្រធាននាយកដ្ឋានមួយ ចំនួនជាផីនូយការ។

### ទំនាក់ទំនង ២ ..

នាយកដ្ឋានសរុប នានាត្រូវបានដឹកនាំ និងការគិច្ច :

- ទទួល និងធ្វើការពិចារណាណានុវត្តវាយលំនិទ្ធស្ថាម ពីស្ថាប័ននានា និងកសាងការពាណិជ្ជកម្មកងយោចពល ខេមរភូមិនិងឈើលើករយោបល់ដូចនៅក្នុងក្រសួង ពីនិត្យ សម្រាប់ ។
- សហការជាមួយស្ថាប័នពាក់ព័ន្ធ រួចរាល់សេចក្តីព្រាយអត្ថបទ កំសំរួលិទ្ធិស្ថាម លិខិតបទដ្ឋានរបស់ក្រសួង ឪប្រព័ន្ធដ្រើមត្រូវ តាមបំបទដ្ឋានលិខិតបទ និងគោលការណើរបស់ដ្ឋាក់ទៅ ។
- រួចរាល់ចាត់ចែង ធ្វើប្រាយការណើបុរុសរុបសកម្មភាពការងារ និងលើកទិនដោការងាររួមប្រចាំខែ ត្រីមាស សម្រាប់ នឹង នាម ឬ រួចរាល់របស់ក្រសួង ឬស្ថាប័ននានា រដ្ឋធម្មាគ្មោះ ។
- ធ្វើកំណត់រហបត្តាល់ពេលប្រជុំរបស់ក្រសួង ធ្វើសេចក្តីដូចនិងទៅស្ថាប័នពាក់ព័ន្ធ តាមស្ថាប័ននានា របស់ដ្ឋាក់ដឹកនាំក្រសួង ។
- សហការជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដានភាពការណើនូវនៅ តួនាទីយោចពលខេមរភូមិនិងឈើមួយនានាជាតិការ ដូចនៅក្នុងដឹកនាំក្រសួងការពារជាតិ ត្រួតពិនិត្យតាមដានអំពីប្រសិទ្ធភាព នៃការអនុវត្តការងារលិទ្ធិស្ថាម ។
- ទទួលរាល់លិទ្ធិស្ថាមពីគ្រប់ស្ថាប័ន កងសាងការពាណិជ្ជកម្មកងយោចពលខេមរភូមិនិង ដែលទាក់ទងទៅនិងសំណើសំបញ្ញាក់ និងចុះហត្ថលេខា ពីដ្ឋាក់ដឹកនាំក្រសួងការពារជាតិ ។

### ទំនាក់ទំនង ៣ ..

នាយកដ្ឋានសរុប នានាត្រូវបានដឹកនាំដោយ ប្រធាននាយកដ្ឋានមួយរូប និងអនុប្រធាននាយកដ្ឋានមួយចំនួន ជាផីនូយការ ។

**ចារ្យក្រាត់ ..**

ការរៀបចំ ពួនទិន្នន័យ និងការប្រព្រឹត្តិត្រឡប់របស់ការិយាល័យនិមួយ។ ចំណុះការយកដ្ឋានគម្ពល់ឯកសារ  
នាយកដ្ឋានកិច្ចការអ្នកលល នាយកដ្ឋានសរុប ត្រូវកំណត់ដោយ ប្រកាសរបស់សហរដ្ឋមន្ត្រីក្រសួងការពាណជាតិ ។


**ចារ្យក្រាត់១០ ..**

មាត្រា ៤ ចំណុះទី ១ នគរូ ១ ស្តីពីខុំការលើយ និងមាត្រា ៥ នៃអនុក្រើត្រូវលើ ៦៥ អនក្រ.បក ចុះថ្ងៃទី  
១៩ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តិត្រឡប់របស់ក្រសួងការពាណជាតិ ត្រូវចាត់ទុកដានិភាករណី ។

**ចារ្យក្រាត់១១ ..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សហរដ្ឋមន្ត្រីក្រសួងការពាណជាតិ នដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង  
បិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកនោមយោធិតលខេមរភូមិន សហរដ្ឋមន្ត្រី នដ្ឋមន្ត្រី នដ្ឋលេខាធិការ ត្រូវប្រកួង ស្ថាបន ដែល  
ពាក់ព័ន្ធផ្លូវអនុវត្ត អនុក្រើត្រូវ នេះចាប់ពីថ្ងៃចុះហត្ថលេខាតឡើ ។

ការពាណិជ្ជកម្ម និងការពាណិជ្ជកម្ម ឆ្នាំ ២០០៤



នាយកសេចក្តីជាបុត្រ

សម្រួលិករដ្ឋមន្ត្រី ឬមុខឱ្យបានលេខា

នាយកដ្ឋានក្រសួងការពាណជាតិ

ឯក ស៊ីន

**ការពាណិជ្ជកម្ម**

- ក្រសួងព្រះបរមាណន្ទីរ
- អគ្គលេខាធិការដ្ឋានក្រសួងការពាណជាតិ
- នាយកដ្ឋានក្រសួងការពាណជាតិ
- អគ្គលេខាធិការដ្ឋានក្រសួងការពាណជាតិ
- ឧទ្ទកាល់យោសម្របនាយកដ្ឋានក្រសួងការពាណជាតិ
- អ្នកដ្ឋានក្រសួងការពាណជាតិ
- នាយកដ្ឋានក្រសួងការពាណជាតិ

លោក នាយក

លោក ឯក ស៊ីន

សម្រាប់អាជីវកម្ម..... អន្តរបាយ

ចុះថ្ងៃទី ១៨ ឆ្នាំ២០០៦

ការគិតចិត្តទំនាក់ទំនង

និង

និងគិតចិត្តទំនាក់ទំនង

និងការរៀបចំ

និងគិតចិត្តទំនាក់ទំនង

និងគិតចិត្តទំនាក់ទំនង

និងគិតចិត្តទំនាក់ទំនង

និងគិតចិត្តទំនាក់ទំនង

ការគិតចិត្តទំនាក់ទំនង

ការគិតចិត្តទំនាក់ទំនង

ការគិតចិត្តទំនាក់ទំនង

ការគិតចិត្តទំនាក់ទំនង

ការគិតចិត្តទំនាក់ទំនង

ការគិតចិត្តទំនាក់ទំនង

